



## CASE DATA FORM

### THÔNG TIN CÁ NHÂN

**ឈ្មោះនៃវិលត្រឡប់**

Returnee's Name:

Họ tên:

**លេខក្នុងសាធគន់រាជរដ្ឋាភិបាល**

Agency Code:

Mã số cơ quan:

**ឈ្មោះប្រធានីករណីនិងអង្គភាព**

Name of Case worker and Organization:

Tên nhân viên xã hội và tổ chức:

**កាលបរិច្ឆេទសៀវភៅ Date of Interview:**

Ngày phỏng vấn:

**I. ទិន្នន័យផែននៃវិលត្រឡប់; Returnee Data THÔNG TIN VỀ CHI/ EM:**

<p><b>ឈ្មោះយោងរា</b></p> <p>Other Names Used:</p> <p>Họ tên thường dùng.....</p> <p><b>លេខក្នុងក្រសួង.អ.រ:</b></p> <p>MOSALVY Code:</p> <p>.....</p> <p>Mã số của MOSVY:</p> <p>ឈ្មោះ: ឈ្មោះ M <input type="checkbox"/> ឈ្មោះ F <input type="checkbox"/></p> <p>Giới tính: Nam <input type="checkbox"/> Nữ <input type="checkbox"/></p> <p><b>អាយុ</b> Age: Tuổi: _____</p> <p>ឆ្នាំកំណើត Year Of Birth, Năm sinh: _____</p> <p><b>ប្រទេសកំណើត</b></p> <p>Country of Birth: Nơi Sinh: _____</p> <p><b>ធនធានកំណើត</b></p> <p>Level of Education:</p> <p>Trình độ học vấn: _____</p> <p><b>អត្តសញ្ញាណភាសា/ឯកសារអនុញ្ញាត</b></p> <p>ID Card/Passport No:</p> <p>Số CMND/ Hộ chiếu: _____</p> <p><b>ភាសាដែលរាយជាពីរ</b></p> <p>Preferred Language:</p> <p>Ngôn ngữ ưa thích: _____</p> <p><b>ភាសាដែលប្រើប្រាស់</b></p> <p>Language Spoken at Home:</p> <p>Ngôn ngữ dùng ở nhà: _____</p> <p><b>ភាសាដែលទទួលិយភាសា</b></p> <p>Other Language Spoken:</p> <p>Ngôn ngữ khác: _____</p> <p><b>តាមលម្អិត</b> Address Địa chỉ:</p>	<p><b>ឈ្មោះយោងរា</b></p> <p>Other Names Used:</p> <p>Họ tên thường dùng.....</p> <p><b>លេខក្នុងក្រសួង.អ.រ:</b></p> <p>MOSALVY Code:</p> <p>.....</p> <p>Mã số của MOSVY:</p> <p>ឈ្មោះ: ឈ្មោះ M <input type="checkbox"/> ឈ្មោះ F <input type="checkbox"/></p> <p>Giới tính: Nam <input type="checkbox"/> Nữ <input type="checkbox"/></p> <p><b>អាយុ</b> Age: Tuổi: _____</p> <p>ឆ្នាំកំណើត Year Of Birth, Năm sinh: _____</p> <p><b>ប្រទេសកំណើត</b></p> <p>Country of Birth: Nơi Sinh: _____</p> <p><b>ធនធានកំណើត</b></p> <p>Level of Education:</p> <p>Trình độ học vấn: _____</p> <p><b>អត្តសញ្ញាណភាសា/ឯកសារអនុញ្ញាត</b></p> <p>ID Card/Passport No:</p> <p>Số CMND/ Hộ chiếu: _____</p> <p><b>ភាសាដែលរាយជាពីរ</b></p> <p>Preferred Language:</p> <p>Ngôn ngữ ưa thích: _____</p> <p><b>ភាសាដែលប្រើប្រាស់</b></p> <p>Language Spoken at Home:</p> <p>Ngôn ngữ dùng ở nhà: _____</p> <p><b>ភាសាដែលទទួលិយភាសា</b></p> <p>Other Language Spoken:</p> <p>Ngôn ngữ khác: _____</p> <p><b>តាមលម្អិត</b> Address Địa chỉ:</p>
---	---

**លេខផ្ទះ: House # Số nhà: -----**

សូមភ្លោចថ្មី 4X6 ឬសំដើរិលត្រឡប់ចំណុលប្រព័ន្ធឌីជីថតសំរាប់ឯកសារធ្វើដីណ៍ Please attach to the form four passport-sized photos for travelling documents



ផ្លូវ Road Đường: -----

ភូមិ Village Làng: -----

ឃុំ Commune Xã: -----

ស្រុក District Huyện: -----

ខេត្ត Province Tỉnh: -----

ប្រជុំ Country Nước nào: -----

### កាលបរិច្ឆេទសង្កែះ

Rescue Date Ngày được cứu thoát: -----

### កាលបរិច្ឆេទដើរករណី

Case Open Date Ngày mở hồ sơ: -----

### កាលបរិច្ឆេទទុក្ខុមនិវត្តក់

Repatriation Date Ngày hồi hương: -----

សូមតួស់ដែលនឹងទៅខាងក្រោមនេះដោយអារ៉ាស៊ីយ៍ទៅលើការរៀបរាប់រាល់ដូចត្រួតប័ណ្ណិតថារក្សានេះបានស្នើសុំពីក្រោមឱ្យ/ឈាមព្រមទាំង  
និង/វិធីសំរាប់ម៉ាក់ម៉ោង (ឧ. លេខខ្លួនសំណើ, អាស៊យដ្ឋាន)

វើតិមាលលំអិតជូនឯកទៀតដែលអាចមានសារ៖ ប្រហែលនៃក្នុងគោលបំណងដំឡើងរក្សាទារ។ Please draw a map below based on the explanation  
of the returnee about how to locate the house of their parents/relatives and/or any other contact information or descriptive information which can  
be useful for the purpose of family tracing Vui lòng vẽ lại bản đồ dựa trên sự diễn giải của chị/ em về vị trí ngôi nhà của  
cha mẹ/ họ hàng và/ hoặc bất kỳ những thông tin nào khác có liên quan tới hoặc là hình ảnh diễn giải có thể  
được dùng cho mục đích tìm ra dấu vết gia đình.



--

## II. តាមដ្ឋាន Family Chart GIA ĐÌNH:

សូមបញ្ជូនឈ្មោះរបស់គ្រូហេរ ឯង/ឯសាញព្យាតិទាំងឡាយដើម្បីនិលវត្ថុប្រចាំបាននៃរៀងជាមួយមុនពេលចាកចេញពីប្រទេសរៀះតាមរបាយ

Please list the names of all family members and/or relatives with whom the returnee was living prior to the departure from Vietnam

Vui lòng khai tên tất cả các thành viên trong gia đình hoặc bà con mà chị/ em đang đã sống chung với họ trước khi rời Việt nam

សូមភ្លោចថ្វីថត 4X6 របស់ជំនាញនូនសិកសំរាប់ដែកសារធ្វើដំណើរ Please attach to the form four passport-sized photos for travelling documents



ឈ្មោះ Name Tên	អាយុ Age Tuổi	ស្តីពី Deceased Chết <input checked="" type="checkbox"/>	ភេទ Sex Giới tính	ត្រូវជាថីនិក ដើម្បីរៀបចំ សាធារណការ Relationship to Returnee Quan hệ với chị em	តាមឯកតានិមួយ					មិនមែន Occupation Nghề Nghiệp	
					ភូមិ Village ឃី Áp	ឪ Commune Xã	ស្រុក District Huyện	ខេត្ត Province Tỉnh	ប្រជាធិបតេយ្យ Country Thuộc nước nào		
		<input type="checkbox"/>									
		<input type="checkbox"/>									
		<input type="checkbox"/>									
		<input type="checkbox"/>									
		<input type="checkbox"/>									
		<input type="checkbox"/>									
		<input type="checkbox"/>									
		<input type="checkbox"/>									
		<input type="checkbox"/>									

ទំនាក់ទំនងសាច់ញ្ញាតីរបស់ក្រុមរៀបចំ  
“ឱពុក, ម្ចាស់, ឱពុកចុង, ម្ចាស់ចុង, អាណាព្យាបាល, ឬ, ប្រធ័ន, យុយ, តា, ហដ្ឋ, បុគ្គលិក, បង្កើត, បុគ្គលិកប្រុស, ពុ, មិន, ..។លើ”

(“Relation to the returnee” can be: father, mother, stepfather, stepmother, caretaker, husband, wife, grand mother, grand father, sister, brother, uncle, aunt, etc.  
(Cha, mẹ, cha ghέ, mẹ kế, người nuôi dưỡng, chồng, vợ, ông, bà, anh, chị, cậu, chú, cô, mẹ ... )

សូមភ្លោចថ្វូបច្ចេកទេស 4X6 រចនាគារត្រូវបង្ហាញនៅក្នុងសិកសំរាប់រកសារឡើងឈ្មោះ Please attach to the form four passport-sized photos for travelling documents



### III. ពិនិត្យបន្ថែមវិធានត្រឡប់ទៅក្នុងប្រទេសកំណើនអមេរិកមួយដោយផ្តល់ព័ត៌មានលម្អិតលម្អិតពីក្រោម

**Life of the Returnee in Country of Origin Prior to Travel to Cambodia. CUỘC SỐNG CỦA CHỊ/ EM Ở QUÊ NHÀ TRƯỚC KHI ĐẾN CAMPUCHIA**

1. តើដែលត្រឡប់បានធ្វើអ្នខ្លះ មុនពេលចូលរួមរាជក្រឹងកម្ពុជា? What did the returnee do before going to Cambodia? Trước khi đến Campuchia chị/ em đã làm nghề gì?

អ្នកអាជីវិសទៀតការងារខាងក្រោមនេះលើសពីមួយ Please tick as many as applicable: (vui lòng đánh dấu vào những ô dưới đây)

<input type="checkbox"/> កម្មករកសិកម្ម Agricultural worker	<input type="checkbox"/> អ្នករត់ម៉ឺត្តូ/តាក់សុី/អូសរទេ Taxi driver	<input type="checkbox"/> អ្នកសំអភ័ Cleaner
<input type="checkbox"/> ការងារសំណង់ Construction work	<input type="checkbox"/> អ្នករករោងចក្រ Factory worker	<input type="checkbox"/> កសិករ Farmer
<input type="checkbox"/> ការងារសំណង់ Construction work	<input type="checkbox"/> អ្នករករោងចក្រ Factory worker	<input type="checkbox"/> កសិករ Farmer
<input type="checkbox"/> ម៉ាស៊ីរ Traditional massage	<input type="checkbox"/> ជំនួយការចុងការ Kitchen assistant	<input type="checkbox"/> កម្មករ Labourer
<input type="checkbox"/> ម៉ាស៊ីរ Traditional massage	<input type="checkbox"/> ជំនួយការចុងការ Kitchen assistant	<input type="checkbox"/> កម្មករ Labourer
<input type="checkbox"/> ការងារតាមដី Domestic work	<input type="checkbox"/> អ្នកកាត់ដៅរ Dressmaker/Tailor	<input type="checkbox"/> អ្នកសំទាន Beggar
<input type="checkbox"/> ការងារតាមដី Domestic work	<input type="checkbox"/> អ្នកកាត់ដៅរ Dressmaker/Tailor	<input type="checkbox"/> អ្នកសំទាន Beggar
<input type="checkbox"/> ជំនួយការកួនហោង Shop assistant	<input type="checkbox"/> អ្នកមេិលកូនអោយគេ Babysitter	<input type="checkbox"/> អ្នករត់តុ Waiter/Waitress
<input type="checkbox"/> ជំនួយការកួនហោង Shop assistant	<input type="checkbox"/> អ្នកមេិលកូនអោយគេ Babysitter	<input type="checkbox"/> អ្នករត់តុ Waiter/Waitress
<input type="checkbox"/> បោកតក់ខោអាហារ Washing clothes	<input type="checkbox"/> អ្នកកសិក្សារៀងរែក Sex worker	<input type="checkbox"/> តាមការងារធ្វើ Unemployed
<input type="checkbox"/> បោកតក់ខោអាហារ Washing clothes	<input type="checkbox"/> អ្នកកសិក្សារៀងរែក Sex worker	<input type="checkbox"/> តាមការងារធ្វើ Unemployed
<input type="checkbox"/> ឃេត្ត Fishing	<input type="checkbox"/> សិស្ស Student	<input type="checkbox"/> ផ្សេងៗទៀត Other
<input type="checkbox"/> ឃេត្ត Fishing	<input type="checkbox"/> សិស្ស Student	<input type="checkbox"/> ផ្សេងៗទៀត Other
<input type="checkbox"/> ឃេត្ត Fishing	<input type="checkbox"/> សិស្ស Student	<input type="checkbox"/> ផ្សេងៗទៀត Other
<input type="checkbox"/> ឃេត្ត Fishing	<input type="checkbox"/> សិស្ស Student	<input type="checkbox"/> ផ្សេងៗទៀត Other

2. តើមានបញ្ហាឌីខ្លះទៀត៖ មុនពេលចាកចេញ? Were there any changes in the family circumstances or any problems/issues in the family prior to departure?

Trước khi đi Campuchia chị/em có vấn đề rối ren gì hoặc có những thay đổi trong hoàn cảnh gia đình không?

អ្នកអាជីវិសទៀតបញ្ជាផ្ទាល់ខាងក្រោមនេះលើសពីមួយ Please tick as many as applicable: (vui lòng đánh dấu vào những ô dưới đây)

សម្បាយថ្មីម៉ោង 4X6 រច្ឆោនិតិត្រថ្មីលម្អិតស្ថិកសំរាប់ជកសារធ្វើដោយ Please attach to the form four passport-sized photos for travelling documents



- |  |  |  |  |  |  |  |   |  |   |   |   |  |   |  |  |  |  |   |   |  |  |
|--|--|--|--|--|--|--|---|--|---|---|---|--|---|--|--|--|--|---|---|--|--|
| <input type="checkbox"/> កំណើតកុស្សធី Birth of a new child Sanh thêm con | <input type="checkbox"/> ធនីភូងព្រៃសារ Family illness Gia đình bệnh tật đau ốm | <input type="checkbox"/> ឯក/ឲ្យយកបែករជាមី Remarriage of parent(s) Cha mẹ tái hôn | <input type="checkbox"/> ឯកបែកដីអាបារ Domestic violence Bạo lực trong gia đình | <input type="checkbox"/> ក្នុងទំនើកបារ Lack of food Thiếu ăn | <input type="checkbox"/> ល្អួងសិសង Gambling Cờ bạc | <input type="checkbox"/> ការបំពានគ្រឹះបញ្ចូនកុស្សធីព្រៃសារ Family substance abuse Trong g/d có người nghiện ngập xì ke, ma túy | <input type="checkbox"/> ក្នុងលទ្ធភាពទៅសាលាយេន Lack of access to school Không được đi học | <input type="checkbox"/> បំណុលព្រៃសារ Family debt Gia đình bị nợ nần | <input type="checkbox"/> ការប្រជិកនៅកុស្សធីព្រៃសារ Family drunkenness Gia đình rượu chè say xưa | <input type="checkbox"/> គ្មានប្រាក់ចំណូល No source of income Không có nguồn thu nhập | <input type="checkbox"/> ឯកបែកដីផ្ទើ Loss of land Mất ruộng đất | <input type="checkbox"/> ឯកសំរាប់ភ្លោះ* Incest Loạn luân | <input type="checkbox"/> ការវេលាកបំពានផ្ទើររោច Sexual abuse Lạm dụng tình dục | <input type="checkbox"/> ការវេលាកបំពានផ្ទើរកាយ Physical abuse Lạm dụng thể xác | <input type="checkbox"/> ការវេលាកបំពានផ្ទើរចិត្ត Emotional abuse Lạm dụng tình cảm | <input type="checkbox"/> ការវេលាកបំពានផ្ទើរគ្រឹះ Family separation Gia đình ly tán | <input type="checkbox"/> ឯកសំរាប់ជាមួយសមាជិកព្រៃសារ Conflict with family members Xung đột trong gia đình | <input type="checkbox"/> ឯកសំរាប់ជាមួយអ្នកជោគ Conflict with others Mâu thuẫn với những người khác | <input type="checkbox"/> ឯកសំរាប់ភាពនៅសមាជិកព្រៃសារ Death of family member/s Người thân quá cố, qua đời | <input type="checkbox"/> ការប្រើប្រាស់ផ្ទើកព្យាប់ Frequent moves of house Thường xuyên Dời đổi chỗ ở | <input type="checkbox"/> ផ្សេងៗផ្សែត Other _____ |
|--|--|--|--|--|--|--|---|--|---|---|---|--|---|--|--|--|--|---|---|--|--|

\* ការរួមគេទៅក្នុងខែឃើញលោបាបិតតែមួយ

សម្រាប់ថ្មីបច្ចុប្បន្ន 4X6 រចនាគំណើនភាគី សម្រាប់ថ្មីបច្ចុប្បន្ន សម្រាប់ថ្មីបច្ចុប្បន្ន Please attach to the form four passport-sized photos for travelling documents



#### IV. ពារមាកចេញពីប្រទេសកំណើត The Migration SU' DI CU'

1. តើដែលវិលត្រូវបានចេញពីប្រទេសកំណើតនៅ ថ្ងៃ ខែ ឆ្នាំណា? Chi / em rời quê nhà khi nào? (ngày tháng năm)

When did the returnee leave the country of origin? (Date) \_\_\_\_\_

2. តើដែលវិលត្រូវបានចេញពីប្រទេសកំណើតដោយរបៀបណា? (សូមរៀបចាប់ពីមធ្យាបាយដើម្បីកំណើត)

How did the returnee leave the country of origin (methods of transportation)? Chi / em rời quê nhà bằng cách nào (phương tiện gì)?  
\_\_\_\_\_

3. តើការចេញបានដែលវិលត្រូវបានស្ថិតក្នុងភាគីណ៍ទេស៖ខ្លួនណា? What were the migration circumstances? Chi/ em sang Campuchia trong tình huống nào?

1. អ្នកអាជជ្រើសរើសភាគីទេស៖ខាងក្រោមនេះលើសពីមួយ Please tick as many as applicable: (xin đánh dấu vào những ô thích hợp)

- |   |   |
|---|---|
| <input type="checkbox"/> ត្រូវគេលក់ Sold Bi bán               | <input type="checkbox"/> ដោយស្ម័គ្រិត្ត Went voluntarily Tự nguyện  |
| <input type="checkbox"/> ត្រូវគេជូល Rented Bi cho thuê        | <input type="checkbox"/> ដោយសារត្រូវគេរំលោភដូរកែទេ In response to sexual abuse Phản kháng do bị lạm dụng tình dục     |
| <input type="checkbox"/> ត្រូវគេចាប់ព្យូទ័រ Bị bắt cóc        | <input type="checkbox"/> ដោយសារត្រូវគេរំលោភដូរកែរាយ In response to physical abuse Phản kháng do bị lạm dụng thể xác   |
| <input type="checkbox"/> ត្រូវគេបាកប្រាស់ Deceived Bi Lừa gạt | <input type="checkbox"/> ដោយសារត្រូវគេរំលោភដូរកែខិត្ត In response to emotional abuse Phản kháng do bị lạm dụng tâm lý |
| <input type="checkbox"/> ត្រូវគេតំរារ Threatened Bi đe dọa    | <input type="checkbox"/> ផ្សេងៗផ្សែន Other Tình huống khác  |

4. តើដែលវិលត្រូវបានចូលមកប្រទេសកម្ពុជាតាមប្រកប្រើប្រាស់ណាមួយ? តែខែត្រូវ? Chi / em qua biên giới đến Campuchia bằng cửa khẩu nào?

Where did the returnee cross the border to Cambodia? (border point or province in either country) \_\_\_\_\_

5. តើដែលវិលត្រូវដើរក្នុងប្រទេសកម្ពុជាដើម្បីអ្នកណា? Who did the returnee travel to Cambodia with? Chi / em đến Campuchia với ai?

សូមភ្លាមថ្វីបច្ច័ត្ត 4X6 របស់ដែលវិលត្រូវបានចូលមកប្រទេសកម្ពុជាដើម្បីអ្នកណា Please attach to the form four passport-sized photos for travelling documents



អ្នកអាជីវិសនិស់តែមួយចុះឈ្មោះ Please tick only one: (Vui lòng đánh dấu vào ô dưới đây)

- ជនវិលត្រឡប់ធ្វើដីរដាមួយជនចំន្លែក The returnee travelled with a stranger(s). Di với người lạ
- ជនវិលត្រឡប់ធ្វើដីរដាមួយមិត្តភក្តិ The returnee travelled with a friend(s). Di với 1 người bạn
- ជនវិលត្រឡប់ធ្វើដីរដាមួយកំងង The returnee travelled alone. Di một mình
- ជនវិលត្រឡប់ធ្វើដីរដាមួយជាក្រុមជាមួយឱពុក/ម្ចាយ The returnee travelled in a group with a parent(s). Di với một nhóm người trong đó có cha mẹ
- ជនវិលត្រឡប់ធ្វើដីរដាមួយឪ/សង្ឃ្រារ The returnee travelled with husband/boyfriend. Di với chồng / bạn trai
- ជនវិលត្រឡប់ធ្វើដីរដាមួយសាថ់ញ្ញាតិ The returnee travelled with a relative(s). Di với người thân
- ជនវិលត្រឡប់ធ្វើដីរដាមួយមេខ្សោយ The returnee travelled with an alleged trafficker(s). Di với kẻ dắt mือ/ buôn người
- ជនវិលត្រឡប់ធ្វើដីរដាមួយអ្នកជិតខាង The returnee travelled with a neighbour(s). Di với người hàng xóm
- ផ្សេងទេរំពី ស្ថូមបញ្ជាក់ Other, namely Nhũng người khác (xin nêu tên) \_\_\_\_\_

6. ហេតុអ្នកដាក់ជនវិលត្រឡប់ទាកចេញពីប្រទេសកំណើត? Why did the returnee leave the country of origin? Tại sao chi/ em rời bỏ quê nhà?

អ្នកអាជីវិសនិស់មួលហេតុទាំងក្រោមនេះលើសពីមួយ Please tick as many as applicable: (vui lòng đánh dấu vào những ô dưới đây)

សម្បាយថ្មីបច្ច័ត 4X6 រចនាគារិសត្រូវចំណុលស្ថិកសំរាប់ឯកសារធ្វើដីរដី Please attach to the form four passport-sized photos for travelling documents



## V. និវត្តប័ណ្ណនិវត្តត្រឡប់នៅក្នុងប្រទេសកម្ពុជា | Life In Cambodia ĐỜI SỐNG Ở CAMPUCHIA

1. តើមានរឿងអ្នកតីឡើងចំពោះដែលវិលក្រឡប់ឈរនៅក្នុងប្រទេសកម្ពុជា? (សូមសរសៃបច្ចុប្បន្ននៃការបែកផែកនៅក្នុងប្រទេសកម្ពុជា ដើម្បីពាក្យដារាសករ សភាគត្រួវគំលោកបំពាល និងសភាគត្រួវគេការិតប្រើពី ព្រមទាំងទីតាំងនៅក្នុងប្រទេសកម្ពុជា)

What happened in Cambodia? (Summary of the returnee's experiences in Cambodia, including a description of any slavery-like, exploitative and/or abusive conditions, as well as the locations in Cambodia).

Chuyện gì đã xảy ra ở Campuchia? (Tóm tắt kinh nghiệm và cuộc sống của chi/ em tại Campuchia, bao gồm mô tả những điều kiện sống – tình trạng nô lệ, bóc lột và/ hay bị lạm dụng – và nêu tên những địa điểm đã qua tại Campuchia)

អ្នកអាជីវិសនិស្សតាការខាងក្រោមនេះបើសិក្សាអីមីយ៉ា សូមចូលរួម សូមចូលរួម (vui lòng đánh dấu vào những ô dưới đây – có thể đánh dấu nhiều ô một lúc)

- |  |   |
|--|---|
| <input type="checkbox"/> ត្រូវគែលក់ Sold Bị bán                  | <input type="checkbox"/> ត្រូវគែរំណោភ្លឹងរំភេទ Sexually abused Bị Lạm dụng tình dục   |
| <input type="checkbox"/> ត្រូវគែជូល Rented Bị đem cho thuê       | <input type="checkbox"/> ត្រូវគែរំណោភ្លឹងរំកាយ Physical abuse Bị Lạm dụng thể xác     |
| <input type="checkbox"/> ត្រូវគែចាប់ព្រមតាំង Abducted Bị Bắt cóc | <input type="checkbox"/> ត្រូវគែរំណោភ្លឹងរំចិត្ត Emotional abuse Bị Lạm dụng tình cảm |
| <input type="checkbox"/> ត្រូវគែបង្កើត Coerced Bị ép buộc        | <input type="checkbox"/> នៅដោយស្ម័គ្រិតិត្ត Stayed voluntarily Tự nguyện ở lại        |
| <input type="checkbox"/> ត្រូវគែតំរាប Threatened Bị đe dọa       | <input type="checkbox"/> ដីពាក់បំណុលិត Incurred debt Mắc nợ                           |
| <input type="checkbox"/> ត្រូវគែបាកប្រាស Deceived Bị lừa gạt     | <input type="checkbox"/> ផ្សេងៗទេ Other Lý do khác _____                              |

ពត៌មានបន្ថែមផ្សេងៗទៀត Any further information:

Những thông tin khác muốn cung cấp thêm: \_\_\_\_\_

2. ប្រភេទការងារដូចតានធ្វើនៅប្រទេសកម្ពុជា Type of work in Cambodia Những công việc đã làm ở Campuchia

អ្នកអាជីវិសនិស្សតាការខាងក្រោមនេះបើសិក្សាអីមីយ៉ា សូមចូលរួមតែមួយបីទូទាត់: Please tick only one: (vui lòng đánh dấu chỉ một trong những ô dưới đây)



- |  |  |   |
|--|--|---|
| <input type="checkbox"/> កម្មករកសិកម្ម Agricultural worker | <input type="checkbox"/> អ្នករត់មួញ/តាក់សុ/អ្នករទោះ Taxi driver Tài xế, lái xe ôm/ thô | <input type="checkbox"/> អ្នកសំអាត Tạp vụ           |
| Lao động nông nghiệp                                       | Tài xế, lái xe ôm/ thô   | Cleaner Nhân viên vệ sinh                           |
| <input type="checkbox"/> ការងារសំណង់ Construction work     | <input type="checkbox"/> កម្មកររង់ចក្រ Factory worker                                  | <input type="checkbox"/> កសិករ Farmer Nông dân      |
| Công nhân xây dựng   | Công nhân xí nghiệp  | <input type="checkbox"/> កម្មករ Labourer            |
| <input type="checkbox"/> ម៉ាស្បា Traditional massage       | <input type="checkbox"/> ជីវិយការចុងក្រោះ Kitchen assistant                            | Công nhân   |
| Nhân viên xoa bóp  | Phụ nǚ bếp   | <input type="checkbox"/> អ្នកសិទ្ធិ Beggar          |
| <input type="checkbox"/> ការងារតាមដឹង Domestic work        | <input type="checkbox"/> អ្នកការពិន្ទុ Dressmaker/Tailor                               | Ăn xin  |
| Giúp việc nhà  | Thợ may đo   | <input type="checkbox"/> អ្នករតុ Waiter/Waitress    |
| <input type="checkbox"/> ជីវិយការក្នុងបាង Shop assistant   | <input type="checkbox"/> អ្នករីលក្សនៃរោងចែក Babysitter                                 | Bồi bàn   |
| Phụ bán hàng   | Giúp em  | <input type="checkbox"/> ត្តាសការងារធ្លើ Unemployed |
| <input type="checkbox"/> បោកតក់ខោអាហ៍ Washing clothes      | <input type="checkbox"/> អ្នករកសុធនុយោក Sex worker                                     | Thất nghiệp   |
| Giặt quần áo   | Mái dâm  | <input type="checkbox"/> ផ្សេងទេរំតិ Other          |
| <input type="checkbox"/> និស្ស Fishing                     | <input type="checkbox"/> សិស្ស Student   | Những nghề khác _____                               |
| Ngư dân  | Học sinh, sinh viên  |   |

3. ត្រូវកំណត់តម្លៃខ្លួនថ្ងៃ/ខែ/ឆ្នាំ Income per day/month/year Thu nhập (ngày / tháng / năm)

4. តើដែលត្រូវបានចាកចេញពីស្ថានភាពកៅអីប្រវត្តិធ្លាយរបៀបណា? How did the returnee leave the exploitative situation?

Chị em thoát khỏi hoàn cảnh bị bóc lột bằng cách nào? (vui lòng đánh vào những ô dưới đây)

- តួចខ្សោយ Escaped. Trốn thoát
- ត្រូវបានសង្ឃោះដោយ Rescued by Cứu thoát bởi \_\_\_\_\_
- ត្រូវគេចាប់ខ្លួនបាន Arrested. Bị bắt
- ផ្សេងទេរំតិ សូមបញ្ជាក់ Other, namely Cách khác \_\_\_\_\_

5. មុនពេលគេចេញទូទៅ/ត្រូវគេចាប់ខ្លួនបាន/ត្រូវបានសង្ឃោះ តើដែលវិលត្រូវបានគ្រប់គ្រងប្រចាំសកម្មជារយៈពេលប៉ុណ្ណោះ ?

How long was the returnee in Cambodia prior to escape/arrest/rescue? Chị em đã ở tại Campuchia bao lâu khi trốn thoát/ bị bắt/ được cứu thoát? \_\_\_\_\_

6. តើត្រូវរាយបានដើរដីនិងចិត្តនិងប្រជុំប្រចាំសកម្មជារយៈពេលប៉ុណ្ណោះ? Does the family know that the returnee went to Cambodia?

Gia đình có biết chị em sang Campuchia không?

ដឹង Yes Có

មិនដឹង No không

7. តើដែលវិលត្រូវបានសង្ឃោះប៉ុណ្ណោះពីមុនមក? Was the returnee ever in Cambodia before? Trước đây chị/ em có đến Campuchia chưa?

ធ្វាប់ Yes, Có \_\_\_\_\_ ដឹង times bao nhiêu lần.

មិនធ្វាប់ No Không

8. បើសិនជាម្នាច់ តើដែលវិលត្រូវបានសង្ឃោះមុនមកប្រចាំសកម្មជារយៈពេលប៉ុណ្ណោះ? If yes, for what reason(s) did the returnee travel to Cambodia before? Nếu có , vì lý do gì chị/ em đến Campuchia trước đó?

អ្នកអាជ្ញាស្រីសពិសហគ្នាជាងក្រោមគេត្រូវបានសង្ឃោះពីមួយ Please tick as many as applicable: (vui lòng đánh vào những ô dưới đây)



- |  |   |
|--|---|
| <input type="checkbox"/> សងបណ្តុះត្រូវ To pay family debt<br>Trả nợ cho gia đình   | <input type="checkbox"/> សិកសមាជិកត្រូវ To look for another family member<br>Tìm kiếm người thân  |
| <input type="checkbox"/> រួមដើរជាមួយមុនុយពុកម្តាយ To accompany parents<br>Đi theo cha mẹ   | <input type="checkbox"/> គេងទីអំពើក្នុងប្រជាពលរដ្ឋនាចក្រកម្ពុជា To escape family violence/conflict<br>Trốn khỏi bạo lực/ mâu thuẫn gia đình |
| <input type="checkbox"/> រកប្រាកចំណូលជួយត្រូវ To earn income to support family<br>Kiếm tiền giúp đỡ gia đình                       | <input type="checkbox"/> គេងពីធំនៃជាមួយអ្នកផ្ទាល់ប្រហែលទៅទំនើស<br>Was abducted for purpose of making profits<br>Bị dụ dỗ vì lợi nhuận       |
| <input type="checkbox"/> ត្រូវឱ្យគ្រប់ដើម្បីកេងយកដឹលប្រហែលទៅទំនើស<br>Was invited by friends/relatives<br>Bạn bè / người thân rủ rê | <input type="checkbox"/> គេងពីធំនៃជាមួយអ្នកផ្ទាល់ទៅទំនើស<br>Was rented by parents<br>Cha mẹ đem cho thuê                                    |
|  | <input type="checkbox"/> ផ្សេងៗទៀត Other Lý do khác   |
- 

9. បើសិនជាថ្នាប់ តើដីលិលត្រូវបានធ្វើការដោយអ្នខ្លះនៅប្រទេសកម្ពុជា? If yes, what type of work did the returnee do in Cambodia before? . Nếu có, chị/ em đã làm những công việc gì ở Campuchia trước đó?

អ្នកអាចធ្វើសិស្សរាយខាងក្រោមនេះតែម្មួយប៉ុណ្ណោះ Please tick only one: (vui lòng đánh vào những ô dưới đây)

- |  |  |  |
|--|--|--|
| <input type="checkbox"/> កម្មករកសិកម្ម Agricultural worker<br>Lao động nông nghiệp | <input type="checkbox"/> អ្នករំម៉ែត្រ/តាក់សិ៍/អួសរទោះ Taxi driver Tài xế, lái xe ôm/ thồ | <input type="checkbox"/> អ្នកសំអាត Cleaner<br>Nhân viên vệ sinh      |
| <input type="checkbox"/> ការងារសំណង់ Construction work<br>Công nhân xây dựng       | <input type="checkbox"/> កម្មកររោងចំក្រ Factory worker<br>Công nhân xí nghiệp            | <input type="checkbox"/> កសិករ Farmer<br>Nông dân                    |
| <input type="checkbox"/> ម៉ាស្បា Traditional massage<br>Nhân viên xoa bóp          | <input type="checkbox"/> ជួយការចុងក្រោះ Kitchen assistant<br>Phụ nấu bếp                 | <input type="checkbox"/> កម្មកររោងចំក្រ Labourer<br>Công nhân        |
| <input type="checkbox"/> ការងារភាពផ្ទោះ Domestic work<br>Giúp việc nhà             | <input type="checkbox"/> អ្នកកាត់ដែង Dressmaker/Tailor<br>Thợ may đo                     | <input type="checkbox"/> អ្នកសុំទាន Beggar<br>An xin                 |
| <input type="checkbox"/> ដីលិលការក្នុងហាង Shop assistant<br>Phụ bán hàng           | <input type="checkbox"/> អ្នកមិលក្នុងអោយឬតិ Babysitter<br>Giữ em                         | <input type="checkbox"/> អ្នករំពុំ Waiter/Waitress<br>Bồi bàn        |
| <input type="checkbox"/> បាកកតក់ខោអាហ៍ Washing clothes<br>Giặt quần áo             | <input type="checkbox"/> អ្នករកសុំដឹងកែង Sex worker<br>Mái dâm                           | <input type="checkbox"/> ត្នាសការងារដើម្បី Unemployed<br>Thất nghiệp |
| <input type="checkbox"/> ឈឺសាធ Fishing<br>Ngư dân                                  | <input type="checkbox"/> សិស្ស Student<br>Học sinh,sinh viên                             | <input type="checkbox"/> ផ្សេងៗទៀត Other<br>Những nghề khác _____    |



## CAMPUCHIA

---

**Information about the Alleged Trafficker(s) Who Accompanied the Returnee to Cambodia**



## VII. ការស្វែងនៅក្នុងមណ្ឌលនៃប្រទេសកម្ពុជា | Stay at Shelter in Cambodia

# ĐỜI SỐNG Ở TRUNG TÂM TẠI CAMPUCHIA

1. ឈ្មោះរបស់អង្គភាព/ស្ថាបនដែលបានបញ្ជាក់ដែលវិលត្រូវប៉ុច Name of the organization/agency that referred the returnee: Tên tổ chức / cơ quan gửi chỉ/ em đến Trung tâm \_\_\_\_\_

2. ឈ្មោះរបស់មណ្ឌលដែលទទួលបានវិលត្រូវប៉ុច Name of the center to which the returnee was referred: Tên trung tâm mà chỉ/ em đang ở \_\_\_\_\_

3. កាលបរិច្ឆេទមកដល់មណ្ឌល Date of arrival at the center: Ngày chỉ/ em đến trung tâm \_\_\_\_\_

4. តើដែលវិលត្រូវប៉ុចមានការពាក់ព័ត៌មាននៃខ្លួនឯងទៅបង្ហាញ (ឧ. ធ្វើជាសាក្សីសំរាប់ការការពារ, ការទាមទារប្រាក់ខោលី) នឹង? Is the returnee involved in legal procedures (such as witness for prosecution, wage claim, etc)?  
Chỉ/ em có liên quan đến thủ tục pháp lý hay không? (như là làm chứng cho sự khởi tố, kiện tụng về lương bổng...) \_\_\_\_\_

មាន (ស្មួមបញ្ជាក់) Yes, namely: Có, cụ thể là \_\_\_\_\_  
ក្រោយបានជួយប្រាមដោលជួយ Assisted by: Hỗ trợ bởi \_\_\_\_\_

ត្រូវឡើយ No Không \_\_\_\_\_

5. ស្ថាបនសុខភាពរាយ Physical health status: Tình trạng sức khỏe:  
 ល្អ Good Tốt \_\_\_\_\_  
 មធ្យម ពីគ្រោះ Fair, because: Tạm được, vì lý do \_\_\_\_\_  
 ខ្សោយ ពីគ្រោះ Poor, because: Xấu, vì lý do \_\_\_\_\_

7. ស្ថាបនសុខភាពរិចិត្ត Mental health status: Tình trạng tâm lý:  
 ល្អ Good Tốt \_\_\_\_\_  
 មធ្យម ពីគ្រោះ Fair, because: Tạm được, vì lý do \_\_\_\_\_  
 ខ្សោយ ពីគ្រោះ Poor, because: Xấu, vì lý do \_\_\_\_\_

**VIII. សំណើស្តាម/សុខភាពបន្ទាន់** Urgent Medical/Well being Issues **VẤN ĐỀ KHẨN CẤP VỀ TÌNH TRẠNG SỨC KHỎE, SỨC KHỎE TÂM THẦN:**

បើសិតជាមានបញ្ហាបញ្ជាក់ ទាក់ទងឯកដីដីនិងរិលក្រពូទ្យប៉ា ដើម្បីត្រូវសោយចានអនុវត្តន៍ នឹងការតាមជានភាព សូមកត់ត្រាដោរក្នុងចេញផ្សាយ និងការការពារ ដែលមានបញ្ហាបញ្ជាក់ ទាក់ទងឯកដីដីនិងរិលក្រពូទ្យប៉ា។ If there are any urgent issues relating to the returnee requiring immediate action or follow up, please make a note in the space below in consultation with the returnee.  
Nếu có những vấn đề khẩn cấp liên quan đến chị/ em cần can thiệp tức thời hoặc theo dõi; sau khi tư vấn, trao đổi với chị/em, xin vui lòng ghi lại;



### កំណត់សំគាល់អំពីដែលវិលត្រូវបានធ្វើនៅក្នុងមណ្ឌលទទួល (ឧ. សកម្មភាពដែលបានធ្វើ ការលំបាកដិលបាតនដ្ឋប្រទេស)

Remarks with regard to the returnee during their stay at reception center (E.g. Activities undertaken, difficulties encountered, etc.)

Nhận xét của chị/ em khi ở trung tâm (tham gia hoạt động, các khó khăn gặp phải)

## IX. រាជធម្មតា The Return TRỞ VỀ

### 1. តើដែលវិលត្រូវបានសមាជិកត្រូវសរុប និងមានភ័យជាអ្នកខ្លួនដែលមានសកម្មភាព?

Does the returnee have any (extended) family members in Cambodia? Chị/ em có người thân hoặc gia đình ở Campuchia không?

មាន (ស្ថិតិថ្លាក់) Yes, namely: Có ,

cụ thể (nêu tên)

ត្រូវមេ No Không

### 2. បើសិនជាមាន តើអ្នកចាំងតែងជាមានភ័យជាតិនៅក្នុងប្រជុំសកម្មដោ?

If yes, where in Cambodia are those family members? Nếu có, những người thân nhân đó đang sinh sống ở đâu?

អាស៊យដ្ឋាន Address Địa chỉ cư trú	ផ្ទះ/ផ្ទះលេខ House no/Road: Số nhà:	
	ភូមិ Village: Áp	
	ឃុំ Commune: Xã:	
	ស្រុំភូមិ District: Huyện:	
	ខេត្ត/ក្រុង Province/Town: Tỉnh:	
	ប្រជុំសាធារណៈ Country: Thuộc nước nào:	

### 3. តើដែលវិលត្រូវបានត្រឡប់ទៅរដ្ឋសារប្រុកកំណើតវិញទេ?

Does the returnee want to return to their country of origin? Chị / em có muốn trở về quê nhà không?

ចង់ ពីប្រទេស Yes, because: Có , vì

មិនចង់ទេ ពីប្រទេស No, because:

Không, vì:

### 4. តើដែលវិលត្រូវបានត្រឡប់ទៅរដ្ឋសារជាមួយអ្នកឈរ នៅក្នុងប្រជុំសង្ឃឹតណាម?

With whom in Vietnam does the returnee wish to be reunified? Chị / em mong muốn được đoàn tụ với ai ở Việt nam?



អ្នកអាជីវិសិសពីតារាងក្រោមនេះត្រូវបង្កើតឡាយ: Please tick only one: (Vui lòng đánh vào một trong những ô dưới đây)

- |   |  |  |  |  |
|---|--|--|--|--|
| <input type="checkbox"/> ជីដ្ឋនីតា<br>Grandparent/s Ong bà                        | <input type="checkbox"/> មីតុកម្តាយ<br>Parent/s Cha mẹ           | <input type="checkbox"/> ពុ/អ៊ិប្បស<br>Uncle Cậu/ chú                            | <input type="checkbox"/> បងបន្ទូនីច្ចុង<br>Step sister<br>Chị em cùng cha khác<br>mẹ | <input type="checkbox"/> អ្នកជិតខាង<br>Neighbour<br>Hàng xóm           |
| <input type="checkbox"/> មីតុកម្តាយចុង<br>Step parent/s<br>Cha mẹ kế              | <input type="checkbox"/> បងបន្ទូនប្បស<br>Brother<br>Anh/ em trai | <input type="checkbox"/> មិង/អ៊ិស្សិ<br>Aunt<br>Cô / Dì/Mợ                       | <input type="checkbox"/> ឪ/ប្រពន្ធ<br>Spouse<br>Vợ/ chồng                            | <input type="checkbox"/> មិត្តភកក្រ<br>Friend<br>Bạn                   |
| <input type="checkbox"/> មីតុកម្តាយពួក<br>Parent/s in-law<br>Cha mẹ bên vợ/ chồng | <input type="checkbox"/> បងបន្ទូនស្សី<br>Sister<br>Chị           | <input type="checkbox"/> បងបន្ទូនប្បសចុង<br>Step brother<br>Anh cùng cha khác mẹ | <input type="checkbox"/> បងបន្ទូនីដ្ឋនីមួយ<br>Cousin<br>Anh/ chị em họ               | <input type="checkbox"/> ផ្សេងមេរោគ<br>Other _____<br>Những người khác |

មូលហេតុនៃនឹងនេះ: Reason for this choice

Tại sao chọn như vậy? Nêu lý do của sự lựa  
chọn trên

---



---



---

#### 5. តាមអគ្គសាលធំបស់ប្រតិបត្តិករណី តើដែលត្រូវបានតែត្រឡប់ទៅសោរជាមួយអ្នកកណា?

With whom in Vietnam does the caseworker recommend the returnee be reunified? Theo ý kiến của người phụ trách ca, chị/em nên đoàn tụ với ai?

- |   |  |  |  |  |
|---|--|--|--|--|
| <input type="checkbox"/> ជីដ្ឋនីតា<br>Grandparent/s Ong bà                        | <input type="checkbox"/> មីតុកម្តាយ<br>Parent/s Cha mẹ           | <input type="checkbox"/> ពុ/អ៊ិប្បស<br>Uncle Uncle Cậu/<br>chú                   | <input type="checkbox"/> បងបន្ទូនីច្ចុង<br>Step sister<br>Chị em cùng cha khác<br>mẹ | <input type="checkbox"/> អ្នកជិតខាង<br>Neighbour<br>Hàng xóm           |
| <input type="checkbox"/> មីតុកម្តាយចុង<br>Step parent/s<br>Cha mẹ kế              | <input type="checkbox"/> បងបន្ទូនប្បស<br>Brother<br>Anh/ em trai | <input type="checkbox"/> មិង/អ៊ិស្សិ<br>Aunt<br>Cô / Dì/ Mợ                      | <input type="checkbox"/> ឪ/ប្រពន្ធ<br>Spouse<br>Vợ/ chồng                            | <input type="checkbox"/> មិត្តភកក្រ<br>Friend<br>Bạn                   |
| <input type="checkbox"/> មីតុកម្តាយពួក<br>Parent/s in-law<br>Cha mẹ bên vợ/ chồng | <input type="checkbox"/> បងបន្ទូនស្សី<br>Sister<br>Chị           | <input type="checkbox"/> បងបន្ទូនប្បសចុង<br>Step brother<br>Anh cùng cha khác mẹ | <input type="checkbox"/> បងបន្ទូនីដ្ឋនីមួយ<br>Cousin<br>Anh/ chị em họ               | <input type="checkbox"/> ផ្សេងមេរោគ<br>Other _____<br>Những người khác |
| <input type="checkbox"/> ភ្នែមណ្ឌលមួយ A centre/shelter Trong một trung tâm nào đó |  |  |  |  |

មូលហេតុនៃអគ្គសាលនេះ: Reason for this recommendation

Nêu lý do của đề nghị trên:

---



---

#### 6. តើដែលត្រូវបានមានរូបតាមប្រព័ន្ធដែលមានចំណោះការត្រឡប់ទៅវិញ?

What feelings or reaction does the returnee have with regard to their return? Chi/ em có cảm thấy thế nào khi trở về?

អ្នកអាជីវិសិសប្រព័ន្ធអាជក្រោមនេះលើសពីមួយPlease tick as many as applicable: (Xin đánh dấu vào những ô thích hợp):



- |   |   |   |
|---|---|---|
| <input type="checkbox"/> វិរករាយ Glad Vui                     | <input type="checkbox"/> មិនសប្បាយចិត្ត Sad Buồn                  | <input type="checkbox"/> មោទេន: Proud Hạnh diện             |
| <input type="checkbox"/> អេរ៉សខ្សាស់ Embarrassed Lúng túng    | <input type="checkbox"/> អាម៉ាស់ Ashamed Xấu hổ                   | <input type="checkbox"/> ធម្មោ Bored Chán nản               |
| <input type="checkbox"/> វិរីបី Excited Hứng thú              | <input type="checkbox"/> ភ្លាក់ដើល Surprised Bàng hoàng           | <input type="checkbox"/> ពក់ស្អុត Panic Hoảng sợ            |
| <input type="checkbox"/> នភ្នោក្រហាយ Annoyed Phiền hà Bực bội | <input type="checkbox"/> ីង Angry Tức giận                        | <input type="checkbox"/> កំបូងខ្សាច Scared Nhút nhát Sợ sệt |
| <input type="checkbox"/> សប្បាយខ្សោះ Overjoyed Vui khôn xiết  | <input type="checkbox"/> ផ្សែងទេរ៉ែត Other _____<br>Cảm giác khác |   |

7. យោងតាមដែលត្រឡប់ គឺ គ្រឿសារធិនីមានប្រតិកម្មខ្លះបណ្តាល់ទៅដីលប់ត្រឡប់ទៅវិញ?

According to the returnee, how will the family react to their return? Theo chị / em thái độ gia đình sẽ phản ứng như thế nào với việc trở về của chị/em?

អ្នកអាចធ្វើសម្រាមណាទៅខាងក្រោមនេះប៉ុណ្ណោះ Please tick as many as applicable: (Xin đánh dấu vào những ô thích hợp):

- |   |   |   |
|---|---|---|
| <input type="checkbox"/> វិរករាយ Glad Vui                     | <input type="checkbox"/> មិនសប្បាយចិត្ត Sad Buồn                  | <input type="checkbox"/> មោទេន: Proud Hạnh diện             |
| <input type="checkbox"/> អេរ៉សខ្សាស់ Embarrassed Lúng túng    | <input type="checkbox"/> អាម៉ាស់ Ashamed Xấu hổ                   | <input type="checkbox"/> ធម្មោ Bored Chán nản               |
| <input type="checkbox"/> វិរីបី Excited Hứng thú              | <input type="checkbox"/> ភ្លាក់ដើល Surprised Bàng hoàng           | <input type="checkbox"/> ពក់ស្អុត Panic Hoảng sợ            |
| <input type="checkbox"/> នភ្នោក្រហាយ Annoyed Phiền hà Bực bội | <input type="checkbox"/> ីង Angry Tức giận                        | <input type="checkbox"/> កំបូងខ្សាច Scared Nhút nhát Sợ sệt |
| <input type="checkbox"/> សប្បាយខ្សោះ Overjoyed Vui khôn xiết  | <input type="checkbox"/> ផ្សែងទេរ៉ែត Other _____<br>Cảm giác khác |   |

8. តើដែលត្រឡប់ធ្វើជាក់ចា គ្រឿសាររៀនីមានតែតិន្នន័យមានត្រាក់កំខែៗទេ?

Does the returnee believe the family expects her/him to return with some earnings? Chị/ em có nghĩ là gia đình chị /em mong đợi chị/ em kiếm tiền mang về không?

- ពិត Yes Có                            មិនពិត No Không

9. តើដែលត្រឡប់វិនិច្ឆ័យនីមួយៗប្រចាំខែ៖ការលំបាកអ្នកខ្សែៗ: ឈប់ត្រឡប់ទៅវិញ?

What changes in family circumstances or difficulties does the returnee expect once returned? Những thay đổi gì trong tình huống hoặc khó khăn của gia đình, mà chị/em nghĩ rằng sẽ xảy ra khi đa trở về?

អ្នកអាចធ្វើសម្រាមណាទៅខាងក្រោមនេះប៉ុណ្ណោះ Please tick as many as applicable: (Xin đánh dấu vào những ô thích hợp):



- |   |   |
|---|---|
| <input type="checkbox"/> កំណើតក្នុងថ្ងៃ<br>Birth of a new child Sanh thêm con   | <input type="checkbox"/> ឈាត់បង់ដីផ្ទើ<br>Loss of land Mất ruộng đất                                      |
| <input type="checkbox"/> ជីវិតក្នុងព្រៃនរោរ<br>Family illness Gia đình bệnh tật đau ốm  | <input type="checkbox"/> ស្សែវការ*<br>Incest Loạn luân  |
| <input type="checkbox"/> ឱ្យពុក/ម្នាយរៀបការជាតិ<br>Remarriage of parent(s) Cha mẹ tái hôn   | <input type="checkbox"/> ការរំលោភបំពានផ្លូវកែវ<br>Sexual abuse Lạm dụng tình dục                          |
| <input type="checkbox"/> អំពើហិង្សាក្នុងព្រៃនរោរ<br>Domestic violence Bạo lực trong gia đình                                      | <input type="checkbox"/> ការរំលោភបំពានផ្លូវកាយ<br>Physical abuse Lạm dụng thể xác                         |
| <input type="checkbox"/> ក្នុងចំណើនការការ<br>Lack of food Thiếu ăn  | <input type="checkbox"/> ការរំលោភបំពានផ្លូវទិន្នន័យ<br>Emotional abuse Lạm dụng tình cảm                  |
| <input type="checkbox"/> លោយអស់ស៊ីសង<br>Gambling Cờ bạc   | <input type="checkbox"/> ការរំលោភបំពានផ្លូវក្រោរ<br>Family separation Gia đình ly tán                     |
| <input type="checkbox"/> ការបំពានសម្រៀនពេញពេញក្នុងព្រៃនរោរ<br>Family substance abuse Trong g/d có người nghiện ngập xì ke, ma túy | <input type="checkbox"/> ជីលោះជាមួយសមាជិកព្រៃនរោរ<br>Conflict with family members Xung đột trong gia đình |
| <input type="checkbox"/> ក្នុងលទ្ធភាពទៅសាលាអរៃន<br>Lack of access to school Không được đi học                                     | <input type="checkbox"/> ជីលោះជាមួយអ្នកផែទ<br>Conflict with others Mâu thuẫn với những người khác         |
| <input type="checkbox"/> បំណុលប្រោលរោរ<br>Family debt Gia đình bị nợ nần  | <input type="checkbox"/> មរណ៍ភាពនៃសមាជិកព្រៃនរោរ<br>Death of family member/s Người thân qua cõi, qua đời  |
| <input type="checkbox"/> ការប្រជើនសោក្នុងព្រៃនរោរ<br>Family drunkenness Gia đình rượu chè say sua                                 | <input type="checkbox"/> ការប្រើប្រាស់ផ្លូវក្រោប់<br>Frequent moves of house Thường xuyên dời đổi chỗ ở   |
| <input type="checkbox"/> គ្មានប្រាក់ចំណុល<br>No source of income Không có nguồn thu nhập  | <input type="checkbox"/> ផ្សេងទៀត<br>Other _____  |
- Những vấn đề khác \_\_\_\_\_

## 10. តើដែលត្រូវបានធ្វើដើម្បីដឹងទិន្នន័យនៃពេលត្រូវបានឱ្យឡើ?

What does the returnee expect (s)he will be doing once returned? Chi/ em mong muốn sẽ làm gì khi trở về?

អ្នកមានរៀបចំដើម្បីសម្រាប់ធ្វើការដែលត្រូវបានឱ្យឡើ សូមចុចចំនួនប៉ុណ្ណោះ សូមចុចចំនួនប៉ុណ្ណោះ Please tick as many as applicable: (Xin đánh dấu vào những ô thích hợp):

- |   |  |
|---|--|
| <input type="checkbox"/> រកប្រាក់ចំណុលដើម្បីជួយព្រៃនរោរ<br>Earning income to support family Kiếm tiền phụ giúp gia đình | <input type="checkbox"/> ទៅឲ្យនៃនៅសាលា<br>Going to school Đi học   |
| <input type="checkbox"/> ទៅឲ្យនៃនៅមជ្ឈមណ្ឌលបណ្តុបណ្តាលវិជ្ជាធិវេស់<br>Going to a vocational training center Hoc nghề    | <input type="checkbox"/> ឱ្យឈឺប្រុនឯ<br>Looking after younger siblings Chăm sóc trông nom các em             |
| <input type="checkbox"/> ជួយឱ្យពុកម្នាយរកណុយ<br>Assisting parents to earn money Phụ giúp cha mẹ kiếm tiền               | <input type="checkbox"/> ជួយឱ្យពុកម្នាយធ្វើការផ្ទះ<br>Helping parents do housework Giúp cha mẹ công việc nhà |
| <input type="checkbox"/> ផ្សេងទៀត Other   |  |
- Những công việc khác \_\_\_\_\_

\* ការរួមគេទក្នុងខេម្ចាល់ហិតតែម្នាយ



## X. ຕາງກູ້ບໍ່ຈະກັນໄມ້ຍືນດີກສາຮະເຄສະນາ: Attachments ĐÍNH KÈM

ສູ່ພະກູ້ບໍ່ຈະກັນໄມ້ຍືນດີກສາຮະເຄສະນາ Please attach the following to this Case Data Form: Vui lòng đính kèm giấy tờ sau đây theo  
Bản thông tin cá nhân:

- ເຖິງກາລົດກົດລົບອາຫາດຜລວມຕະຫຼາມຕະຫຼາມ ( ປີສປໍ່ ) Copy of medical report of the returnee (optional) Kèm bản sao phiếu kết quả khám sức khỏe của chị/ em
  - ສຳເນົາສົ່ງຜົນຍອດຊາດຕະລົບຕະຫຼາມຕະຫຼາມ ເພີຍມາຄະຫຼາມຕະຫຼາມບໍ່ໄດ້ວິລີມຕະຫຼາມຕະຫຼາມ  
Signed “Request for MOSALVY Assisted Voluntary Return” of the returnee.
- Đính kèm bản Đề nghị Bộ lao động hướng nghiệp và dạy nghề giúp đỡ trở về có chữ ký của chị/ em.



សំណេរីត្រូវបានយកដល់ទិន្នន័យដើម្បីសង្គមភាពជាអ្នកចុះឈ្មោះ

(ក្រសួង .ស .អ .យ). ក្នុងការវិលត្រឡប់ដោយស្ថិតិ

## **Request for MOSALVY Assisted Voluntary Return**

ĐỀ NGHỊ MOSALVY HỖ TRỢ TƯ NGUYÊN HỒI HƯƠNG

ឈលបញ្ជាក់ថា គឺមិនមែនការណ៍ដែលបានរាយការណ៍ឡើងទេ

The Ministry of Social Affairs, Veterans , Youth Rehabilitation (MOSVY) Repatriation Program provides assistance to Vietnamese victims of trafficking to return to their home country. The MOSVY Repatriation Program is strictly voluntary. If you voluntarily accept MOSVY's assistance in returning to Vietnam, please sign below and indicate the date of signature. MOSVY will arrange the necessary travel documents and will accompany you safely to the Cambodia/Vietnam border whereupon you will be received by \_\_\_\_\_ (name of person/position/organisation) who will accompany you to \_\_\_\_\_ (details of location).

Bộ Lao Động Thương Binh Xã Hội và Phục Hồi Thanh Niên. Chương trình hồi hương sẽ hỗ trợ cho nạn nhân Việt Nam bị buôn bán trở về nguyên quán. MOSVY Chương trình hồi hương tuyệt đối tự nguyện. Nếu bạn chấp nhận sự hỗ trợ MOSVY về Việt Nam, vui lòng ký tên vào bản này và ghi ngày tháng năm. MOSVY sẽ hỗ trợ và sắp xếp các giấy tờ phù hợp và sẽ hộ tống bạn một cách an toàn đến biên giới Campuchia/ Việt Nam nơi bạn sẽ được đón tiếp \_\_\_\_\_ (ho ten/chuc vu/co quan) người đó đi cùng với bạn đến \_\_\_\_\_ (Chi tiết của địa điểm)

**I, the undersigned, hereby voluntarily and freely request MOSVY's assistance in returning me to my home country, Vietnam.**

Tôi, ký tên dưới đây, tư nguyên và tư do đề nghị MOSALVY hỗ trợ tôi hồi hương, Việt nam

**ធម្មជាតិ** Signature Ký Tên: \_\_\_\_\_

**ନାମ:** Name (in Block Letters) \_\_\_\_\_

Tên (ghi bằng chữ in)

**កាលបរិច្ឆេទ** Date Ngày: \_\_\_\_\_